



សេវាកម្មកម្សាន្តក្នុងសង្គម

យើងជឿថា សកម្មភាពសង្គម និងកម្សាន្តជួយពង្រឹងការមានទំនាក់ទំនងក្នុងសហគមន៍ ហើយធ្វើឲ្យសុខុមាលភាពជារួមរបស់អ្នកកាន់តែសម្បូរបែប ។

សេវាកម្មនានាដែលអាចជួយអ្នកបានតាមរយៈ៖

- ការបង្កើតឱកាសដើម្បីរីករាយនឹងសកម្មភាពដែលពេញចិត្ត
- ការបង្កើនពេលវេលា ដែលចំណាយជាមួយអ្នកដទៃក្នុងសហគមន៍របស់អ្នក
- ការផ្តល់លទ្ធភាពទទួលបានការព្យាបាលមិនមែនសុខភាពទូទៅ ដូចជា សិល្បៈ តន្ត្រី និងការព្យាបាលតាមរយៈសកម្មភាពជាមួយសត្វសេះ
- ការភ្ជាប់ទំនាក់ទំនងរបស់អ្នកជាមួយសេវាកម្មអប់រំនានា ដូចជា ការបង្រៀនជាលក្ខណៈឯកជន
- ការជួយទ្រទ្រង់ដល់បទពិសោធន៍បោះដំរី

កន្លែងស្វែងរកព័ត៌មានបន្ថែម៖

- គោលការណ៍ស្តីពីការចូលរួមសង្គម ការលំហែរ/ការកម្សាន្តរបស់មជ្ឈមណ្ឌល Harbor
- អត្ថបទស្តីពីការកម្សាន្តក្នុងសង្គម និងការបោះដំរី
- Harbor Regional Center - មជ្ឈមណ្ឌលធនធានសម្រាប់គ្រួសារ

ប្រសិនបើសេវាកម្មនេះធ្វើឲ្យអ្នកចាប់អារម្មណ៍សូមនិយាយជាមួយអ្នកសម្របសម្រួលសេវាកម្មរបស់អ្នកអំពី៖

- រឿងនានាដែលអ្នករីករាយធ្វើ ឬចង់សាកល្បង
- ជំនួយគាំទ្រ ឬសម្ភារៈផ្សេងៗដែលត្រូវការដើម្បីចូលលេងសកម្មភាពនានា
- កាលបរិច្ឆេទ ម៉ោង និងរយៈពេលនៃសកម្មភាពមួយ

សំខាន់៖

សេវាកម្មនានាត្រូវបានសម្រេចតាមរយៈដំណើរការនៃការធ្វើផែនការថែទាំបុគ្គល ។

